



ស្នងដារអេកូឡូស៊ីសង្គមសេដ្ឋកិច្ចសម្រាប់ទីស្ថាភរអន្តរជាតិ (AES A)

ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៩

I. និរន្តរភាព

១). ការព្យាយាមទៅលើសម្ភារជាប្រយោជន៍

លក្ខណៈវិនិច្ឆ័យ AESA	ស្ថិតិសម្រាប់ការប្រតិបត្តិ
<p>១.១-១ តើអ្នកមានប្រព័ន្ធចីរភាពយូរអង្វែងជាទម្រង់សំណេរ ដែលស្តីពី បរិស្ថាន សង្គម វប្បធម៌ សង្គមកិច្ច គុណភាព សិទ្ធិមនុស្ស សុខភាព សុវត្ថិភាព ហានិភ័យ និង គ្រប់គ្រងវិបត្តិបោះផ្សាយ ព្រមទាំងដឹកនាំការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ សក្តិសមទៅនឹងទំហំនិងកម្រិតវាដែរឬទេ?</p>	<ul style="list-style-type: none"> • ប្រព័ន្ធគ្រប់គ្រងដោយចីរភាពក៏បានកត់ត្រាច្បាស់លាស់។ • ប្រព័ន្ធគ្រប់គ្រងដោយចីរភាពក្តោបទាំង បរិស្ថាន សង្គម វប្បធម៌ សង្គមកិច្ច គុណភាព សិទ្ធិមនុស្ស សុខភាព និង បញ្ហាសុវត្ថិភាព។ • ប្រព័ន្ធគ្រប់គ្រងដោយចីរភាពរួមបញ្ចូលទាំងការគិតគូរពីការគ្រប់គ្រងហានិភ័យនិងវិបត្តិ។ • ភស្តុតាងជាឯកសារបង្ហាញពីការអនុវត្តប្រព័ន្ធគ្រប់គ្រងដោយចីរភាព។ • ប្រព័ន្ធគ្រប់គ្រងដោយចីរភាពរួមបញ្ចូលនូវដំណើរការតាមដានលើភាពរីកចម្រើនបន្តបន្ទាប់នៅការការប្រតិបត្តិដោយចីរភាព។
<p>១.១-២ តើអ្នកបានដឹងពីផលប៉ះពាល់បន្ថយមកពីសម្ភាររបស់អ្នក ហើយព្យាយាមកាត់បន្ថយវាដោយធ្វើផែនការ ឬ ការកាត់បន្ថយតាមគោលដៅដែរឬទេ?</p>	<p>ប្រភេទនៃផលប៉ះពាល់ត្រូវបានកត់ក្នុងបញ្ជី ព្រមទាំងបានរៀបចំផែនការ និង អនុវត្តដើម្បីកាត់បន្ថយវា។</p>
<p>១.១-៣ តើអ្នកមានការគ្រប់គ្រងទំនួលខុសត្រូវច្បាស់លាស់ចំពោះបញ្ហាបរិស្ថានដែរឬទេ?</p>	<p>រូបវន្តបុគ្គលឬតួនាទីត្រូវបានចាត់តាំងដោយមានទំនួលខុសត្រូវច្បាស់លាស់លើបញ្ហាបរិស្ថាន។</p>
<p>១.១-៤ តើអ្នកបានអនុវត្តតាមច្បាប់និងគោលនយោបាយបរិស្ថានចុងក្រោយដែលប្រើចំពោះសម្ភាររបស់អ្នកក្នុងថ្នាក់តំបន់ ថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិដែរឬទេ?</p>	<p>ពិនិត្យរាល់ឆ្នាំត្រង់ចំណុចណាអាចធ្វើទៅបាន ឬ ពិនិត្យមើលកាលបរិច្ឆេទចុងក្រោយដើម្បីពិនិត្យកក់ណែចុងក្រោយ។</p>
<p>១.១-៥ តើអ្នកតាមដាននិងបញ្ជាក់គោលនយោបាយចីរភាពរបស់អ្នកមួយឆ្នាំម្តងឬច្រើនជាងនេះដើម្បីធានាបានថាសកម្មភាពអនាគតមានប្រសិទ្ធភាពខ្ពស់?</p>	<p>តាមដាននិងបញ្ជាក់គោលនយោបាយចីរភាពថាតើថ្មីឬទេ និង ចុះកាលបរិច្ឆេទពេលមានសកម្មភាព។</p>
<p>១.១-៦ តើអ្នកបង្ហាញគោលនយោបាយចីរភាពរបស់អ្នកជាសាធារណៈឬទេ?</p>	<p>បង្ហាញឬដាក់គោលនយោបាយចីរភាពឲ្យមាននៅកន្លែងដែលឃើញដូចជា កន្លែងទទួលភ្ញៀវ និង ក្នុងបន្ទប់ ។</p>

១.១-៧	តើអ្នកបង្រៀនគោលនយោបាយចិរភាពដល់នយោជិករបស់អ្នកមួយឆ្នាំម្តងឬញឹកជាងនេះដើម្បីអនុលោមពេញលេញតាមតម្រូវការឬទេ?	រក្សាកាលបរិច្ឆេទនិងឈ្មោះអ្នកដែលទទួលការបង្រៀន តាមមតិកានៃបញ្ហាចិរភាព។
១.១-៨	តើអ្នកគោរពច្បាប់ការងារ ផ្តល់បរិស្ថានការងារប្រកបដោយសុវត្ថិភាព និងយ៉ាងហោចណាស់ ផ្តល់បៀវត្សរ៍ទ្រទ្រង់ជីវភាព (Living wage) ដែរទេ?	រៀបចំឯកសារច្បាប់ការងារជាតិ/តំបន់និងបៀវត្សរ៍អប្បបរមា។ សួរនយោជិករបស់អ្នកថាតើបរិស្ថានការងារសុវត្ថិភាពត្រូវបានផ្តល់ជូនឬទេនិងអ្វីដែលត្រូវធ្វើឲ្យប្រសើរឡើង។
១.១-៩	តើអ្នកជួយដោះស្រាយបញ្ហាសុខភាព សុវត្ថិភាព សិទ្ធិមនុស្ស ការគ្រប់គ្រងហានិភ័យនិងវិបត្តិថ្មីៗ ព្រមទាំងច្បាប់និងគោលនយោបាយការងារដែលទាក់ទងនឹងបរិក្ខាររបស់អ្នកដែរទេ?	កត់ត្រាទុកនៅពេលមានកំណែចុងក្រោយ។
១.១-១០	តើអ្នកផ្តល់ការបណ្តុះបណ្តាល ការចង្អុលបង្ហាញផ្លូវ បទពិសោធន៍ និងកាលានុវត្តភាពដើម្បីភាពជឿនលឿនដល់តួនាទីនិងទំនួលខុសត្រូវរបស់ពួកគេទៀងទាត់ដល់នយោជិកដោយរួមបញ្ចូលទាំងសិទ្ធិមនុស្ស ព្រមទាំងបញ្ហាគ្រប់គ្រងហានិភ័យនិងវិបត្តិដែរឬទេ?	កត់ត្រាទុកប្រវត្តិការបណ្តុះបណ្តាល/ការចង្អុលបង្ហាញផ្លូវ/បទពិសោធន៍/កាលានុវត្តភាព។
១.១-១១	តើបុគ្គលិករបស់អ្នកចូលរួមជាមួយការអភិវឌ្ឍនិងការអនុវត្តនៃប្រព័ន្ធគ្រប់គ្រងដោយចិរភាពដែរឬទេ?	កត់ត្រាពីកាតព្វកិច្ចនិងការចាត់ចែងទំនួលខុសត្រូវ។
១.១-១២	តើសម្ភារៈផ្សព្វផ្សាយនិងទំនាក់ទំនងទីផ្សាររបស់អ្នកត្រឹមត្រូវនិងមានតម្លាភាពចំពោះប្រតិបត្តិការព្រមទាំងផលិតផលនិងសេវាកម្មដោយបូករួមទាំងការទាមទារចិរភាព ដោយមិនសន្យាលើសពីអ្វីដែលអាចផ្តល់ជូនបានដែរឬទេ?	ស្វែងរកភាគីទី៣ ដើម្បីពិនិត្យមើលភាពត្រឹមត្រូវ និងតម្លាភាព។
១.១-១៣	[ការចូលរួមពីគោលដៅទេសចរណ៍] តើបរិក្ខារឆ្លើយតបនឹងផែនការទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការគ្រប់គ្រងនៅគោលដៅទេសចរណ៍ ចំពោះកន្លែងដែលអំណោយផលមានដែរទេ?	រាយឈ្មោះស្ថាប័នពាក់ព័ន្ធ និង ការពិព័ណ៌នាពីទំនួលខុសត្រូវ។

២) ការព្យាយាមចំពោះលក្ខណៈវិនិច្ឆ័យនីមួយៗ

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
១.២-១	អាហារនិងភេសជ្ជៈ: តើអ្នកតាមដានលើប្រភេទនិងបរិមាណសំណល់លើសពីអាហារនិងភេសជ្ជៈ (ឧ. សំបកធុរិចខ្ទប់ និង សំរាមក្នុងបន្ទប់) ដើម្បីកាត់បន្ថយនិងកែច្នៃឡើងវិញដោយការ	<ul style="list-style-type: none"> អាស្រ័យលើបរិមាណ, តាមដានសំណល់អាហារនិងភេសជ្ជៈប្រចាំថ្ងៃឬប្រចាំខែ។ ដឹងពីភាគរយនៃបរិមាណកែច្នៃឡើងវិញ និង/ឬធ្វើជាកំប៉ុស្ត។

	កំណត់គោលដៅច្បាស់លាស់ និង ផែនការគ្រប់គ្រងសំណល់ដែរឬទេ?	<ul style="list-style-type: none"> • បង្កើតនិងបន្ទាន់សម័យផែនការគ្រប់គ្រងសំណល់ជាប្រចាំ។
១.២-២	សំណល់មិនមែនអាហារនិងភេសជ្ជៈ តើអ្នកតាមដានលើប្រភេទនិងបរិមាណសំណល់លើសពីអាហារនិងភេសជ្ជៈ (ឧ. សំបកវេចខ្ចប់ និង សំរាមក្នុងបន្ទប់) ដើម្បីកាត់បន្ថយនិងកែច្នៃឡើងវិញដោយការកំណត់គោលដៅច្បាស់លាស់ និង ផែនការគ្រប់គ្រងសំណល់ដែរឬទេ?	<ul style="list-style-type: none"> • សម្ភារដូចជាកញ្ចប់បរិក្ខារនិងកាដូ សំរាមក្នុងបន្ទប់ ដបនិងកំប៉ុង ឬពិល សាប៊ូ ។ល។ គឺត្រូវពិនិត្យតាមដានចំនួនរបស់វា។ • ព្រែកប្រភេទនិងកែច្នៃឡើងវិញ/ការប្រើឡើងវិញ (recycling/upcycling) ត្រូវបានជំរុញ។ • បង្កើតនិងបន្ទាន់សម័យផែនការគ្រប់គ្រងសំណល់ជាប្រចាំ។
១.២-៣	ថាមពលនិងទឹក តើអ្នកបានធ្វើសវនកម្មថាមពលនិងកំណត់ផែនការរឹងមាំ ព្រមទាំងកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់ថាមពល (អគ្គិសនី ប្រេងឆ្នួន ហ្គាស ។ល។) ដែរឬទេ?	<ul style="list-style-type: none"> • បង្កើតបញ្ជីសារពើភណ្ឌរាល់បរិក្ខារអគ្គិសនីទាំងអស់តាមបន្ទប់និងអគារ ដោយមានចំនួនបរិក្ខារតម្រូវការគឺឡូត៍ម៉ោង និង ម៉ោងប្រតិបត្តិការ។ បញ្ជីដូចគ្នាក៏នឹងត្រូវធ្វើចំពោះប្រេងនិងហ្គាស។ • កំណត់ផែនការរឹងមាំនិងគោលដៅកាត់បន្ថយ។
១.២-៤	តើអ្នកវាយតម្លៃហានិភ័យទឹកនិងដីពីបរិមាណតម្រូវការទឹក ព្រមទាំងតាមដានគុណភាពប្រព្រឹត្តិកម្មទឹកដើម្បីធានាគោលដៅនិងផែនការរឹងមាំសមរម្យត្រូវបានដាក់ឱ្យកាត់បន្ថយបរិមាណនិងសម្រាលដល់ការឆ្លងរោគផ្សេងៗដែរឬទេ?	<ul style="list-style-type: none"> • នៅកន្លែងដែលមានហានិភ័យទឹកខ្ពស់ គោលការណ៍ថែទាំទឹកតាមបរិបទត្រូវបានពិនិត្យនិងដាក់ឱ្យអនុវត្ត។ • ដីពីប្រភពនិងបរិមាណតម្រូវការទឹកបូករួមទាំងទឹកប្រើប្រាស់ ស្ទឹងបង្វែ អណ្តូង អាងស្តុកទឹកភ្លៀង និងទីបញ្ចប់របស់វាទោះជាត្រូវបានធ្វើប្រព្រឹត្តិកម្មឬគ្មានក៏ដោយ។
១.២-៥	ការជាប់បែតងនិងគីមី តើអ្នកមានគោលការណ៍ជាប់បែតងដែលជ្រើសទិញផលិតផលនិងអ្នកផ្គត់ផ្គង់ដែលមានលក្ខណៈជួយបរិស្ថាន, នៅនឹងកន្លែង, និង ពាណិជ្ជកម្មស្មើភាព ពេលណាដែលអាចរកបាន និងគុណភាពល្អ ព្រមទាំងកាត់បន្ថយបរិមាណជាវដោយកំណត់គោលដៅនិងផែនការរឹងមាំឬទេ?	បង្កើតគោលការណ៍ជាប់បែតងដោយមានគោលដៅនិងផែនការរឹងមាំ។ មុខទំនិញត្រូវបានណែនាំនៅផ្នែកទី V ប៉ុន្តែសុំបញ្ចូលរាល់របស់ណាដែលជាឯកលក្ខណ៍ (unique) សម្រាប់តំបន់របស់អ្នក (ឧ. ចង្កឹះ និង បំពង់ប៊ីត)។
១.២-៦	តើអ្នកដឹងពីបរិមាណគីមី (តិណយាត, បាណកយាត, ផលិតផលសម្រាប់សម្អាត ។ល។) ហើយកំណត់គោលដៅនិងផែនការរឹងមាំដើម្បីកាត់បន្ថយការប្រើប្រាស់ធាតុគីមីនិងធានាការបំពុលបរិស្ថានក្នុងកម្រិតទាបឬទេ?	បង្កើតបញ្ជីការធាតុគីមីនិងគោលបំណងនៃការប្រើប្រាស់ ។ កំណត់គោលដៅកាត់បន្ថយតម្រូវការ និង/ឬស្វែងរកជម្រើសដែលគ្មានគីមី។

៣). ការលាតត្រដាងព័ត៌មាននិងទំនាក់ទំនងដោយចិរភាព

	លក្ខណៈវិនិច្ឆ័យ AESA	សូចនាករការប្រតិបត្តិ
១.៣-១	ការលាតត្រដាងព័ត៌មាន តើអ្នកផ្តល់ព័ត៌មានស្តីពីគោលនយោបាយដោយចិរភាព, សកម្មភាពនិងការអនុវត្តទៅ	គោលនយោបាយដោយចិរភាពត្រូវបានដាក់ជូនជាសាធារណៈ ព្រមទាំងសកម្មភាពអនុលោមតាមគោលនយោបាយក៏ត្រូវបានចុះបញ្ចូលផងដែរ។

	ដៃគូពាក់ព័ន្ធ រួមទាំងអតិថិជននិងអ្នកផ្គត់ផ្គង់ ហើយស្វែងរកការគាំទ្រពីពួកគេដែរឬទេ?	
១.៣-២	អតិថិជន តើមានប្រព័ន្ធតាមដានប្រកបដោយប្រសិទ្ធភាព និងឆ្លុះបញ្ចាំងពីមតិឆ្លើយតបពីអតិថិជន ហើយធ្វើសកម្មភាពកែតម្រូវដែរឬទេ?	បង្ហាញប្រព័ន្ធគំរុសម្រាប់ដោះស្រាយបញ្ហានិរន្តរភាព បិតក្នុងការសន្យារបស់អ្នក។
១.៣-៣	តើអ្នកផ្តល់ប្រសិទ្ធភាពប្រកបដោយប្រសិទ្ធភាព/ដំណើរ កម្មវិធីទាក់ទងនឹងអេកូទេសចរណ៍ក្នុងតំបន់ ឬទេ?	យល់ដឹងពីទស្សនាទានអេកូទេសចរណ៍និងផ្តល់កម្មវិធីអេកូទេសចរណ៍ដោយផ្ទាល់ឬដោយប្រយោល។ ចូរ ក្រឡេកមើលទេសចរណ៍សហគមន៍ប្រកបដោយ ទំនួលខុសត្រូវ និង ភ្នាក់ងារទេសចរណ៍នៅនឹងកន្លែង ជាជម្រើសបន្ថែម។
១.៣-៤	តើអ្នកផ្តល់ការទស្សនាចរណ៍ក្រោយឆាក ដើម្បីបង្ហាញពីការគ្រប់គ្រងនិងការអនុវត្ត ដោយចីរភាពដែរឬទេ?	ណែនាំពីការអនុវត្តដោយចីរភាពរបស់អ្នកដោយការ ផ្តល់ការទស្សនាចរណ៍។

II. អាហារនិងភេសជ្ជៈ:

១). ការកាត់បន្ថយនិងការកែច្នៃឡើងវិញនៃសំណល់អាហារ

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
២.១-១	តើអ្នកអនុវត្តលទ្ធកម្មដែលមានប្រសិទ្ធភាព ឬទេ?	បង្កើតការជ្រើសរើសនិងលទ្ធកម្មដែលមានប្រសិទ្ធភាព ដោយផ្តល់ជូននៅនឹងកន្លែង ហើយផ្តោតលើការអនុវត្ត ដែលមានទំនួលខុសត្រូវល្អ។
២.១-២	តើអ្នកមានប្រព័ន្ធគ្រប់គ្រងអ្វីដែលសល់និង សំណល់អាហារហើយឬនៅ?	បង្កើតឲ្យមានការប្រើសំណល់អាហារល្អ ដោយការធ្វើ ជាក់ប៉ុស្ត និង/ឬ ជាចំណីសត្វ ។ល។ កែប្រែវាជា ធនធានមួយ។
២.១-៣	តើអ្នកបោះទឹកឬសម្បត្តិសំណល់អាហារដើម្បី កាត់បន្ថយបរិមាណដែរឬទេ?	កាត់បន្ថយបរិមាណនិងទម្ងន់សំណល់អាហារដោយ ការបោះទឹកឬសម្បត្តិ។
២.១-៤	តើអ្នកប្រើឡើងវិញឬកែច្នៃឡើងវិញប្រេងធា មានប្រសិទ្ធភាពឬទេ?	ប្រសិនបើអាច ប្រើប្រេងធាដែលប្រើរួចជាឥន្ធនៈរថ- យន្តឬជាសាប៊ូដុំ។
២.១-៥	តើអ្នកមានគោលនយោបាយលើបរិក្ខារដែល ប្រើរួចចោលដែរឬទេ?	តើមានគោលនយោបាយដែលក្តោបលើ បំពង់បិត, ស្លាបព្រាជ័រ, ចង្កឹះ និង កញ្ចប់អាហារដែរឬទេ? ចៀសវាងការប្រើផ្លាស្ទិកប្រើបានតែមួយលើក។

២). ការជាអាហារ

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
២.២-១	តើអ្នកចូលចិត្តទិញទំនិញសរីរាង្គ និង ផលិតផលកសិកម្មដែលមានគីមីទាបឬគ្មាន គីមីជាងឬយ៉ាងណា?	បង្កើតបញ្ជីអ្នកផ្គត់ផ្គង់របស់អ្នកនិងពិនិត្យជាមួយពួក គេជាប្រចាំដើម្បីជួយឲ្យដឹងពីជម្រើសរបស់អ្នក។
២.២-២	តើអ្នកចាត់អាទិភាពចំពោះផលិតផលក្នុង ស្រុក ពាណិជ្ជកម្មស្មើភាព និង អាហារក្នុង រដូវ នៅពេលដែលអាចរកបាននិងមានគុណ ភាពល្អដែរឬទេ?	ក្នុងបញ្ជីទំនិញទាំងអស់របស់អ្នក ស្វែងរកថាមួយណា ទិញពីក្នុងស្រុក ពាណិជ្ជកម្មស្មើភាព ឬ តាមរដូវ។ ទិន្នន័យគាំទ្រដូចជាភាគរយប្រចាំខែគឺចាត់ទុកថា តាមដានបានល្អ។

III. ការគ្រប់គ្រងសំណល់ និង ការកែច្នៃឡើងវិញ

១). សេវាកម្មបន្ទប់

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
៣.១-១	តើអ្នកកាត់បន្ថយការផ្តល់ជូនកញ្ចប់បរិក្ខារដែលប្រើរួចចោលដែរឬទេ?	បង្កើតបញ្ជីបរិក្ខារប្រើរួចចោលដែលផ្តល់ជូនរបស់អ្នក ខ. ប្រាសដុសធ្មេញ សាប៊ូដុំ ក្រាស ។ល។
៣.១-២	តើអ្នកកាត់បន្ថយកញ្ចប់ឬទេ?	មិនខ្ទប់ត្រូវគ្នារាល់បរិក្ខារ ឬ លើសម្ភារដែលមិនចាំបាច់ ។
៣.១-៣	តើអ្នកជំរុញឲ្យអតិថិជនយកសម្ភារប្រើក្នុងបន្ទប់ទឹកមកខ្លួនឯងដែរឬទេ?	ប្រាសដុសធ្មេញ ឡាមកោរ ។ល។
៣.១-៤	តើអ្នកប្រើដបបាញ់/ដបធម្មតាដែលច្រកឡើងវិញដើម្បីចៀសវាងការប្រើដបបោះចោលឬយ៉ាងណា?	សាប៊ូកក់សក់ ក្រែមបន្លន់សក់ សាប៊ូដុំ ដែលដុសខ្លួន ។ល។
៣.១-៥	តើអ្នកមានការជូនដំណឹងជាជម្រើសដល់ភ្ញៀវដោយមិនចាប់ប្តូរកម្រាលពូកនិងកន្សែងចំពោះភ្ញៀវរយៈពេលវែងដែរឬទេ?	សេវាកម្មដែលបិទចោលអាចដាក់តាំងនៅក្នុងបន្ទប់។ ជំរុញវានៅពេលពិនិត្យចូល ឬ ពេលកក់តាមរយៈសំណើប្តូរផ្ទាល់មាត់នៅពេលណាធ្វើបាន។
៣.១-៦	តើអ្នកញែកនិងកែច្នៃសំណល់ដែលកាន់ចូលដែរឬទេ?	បណ្តុះបណ្តាលអ្នករៀបចំបន្ទប់ឲ្យចេះញែក ឬផ្តល់ជូនសំរាមច្រើននៅក្នុងបន្ទប់។ កែច្នៃឡើងវិញឲ្យបានច្រើនតាមតែធ្វើបាន។
៣.១-៧	តើអ្នកជួសជុលនិងកែលម្អគ្រឿងសង្ហារឹមក្នុងបន្ទប់ភ្ញៀវ (គ្រែ កៅអី តុ ។ល។) សម្រាប់ប្រើយូរអង្វែងដែរឬទេ?	រក្សារូបភាពទុក ឬ កត់តុកក្នុងបញ្ជីសារពើភណ្ឌ។

២). ទីតាំងរដ្ឋបាល/ទីតាំងទូទៅ/ឃ្លាំង

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
៣.២-១	តើញែកក្រដាសនិងកែច្នៃឡើងវិញទេ?	ក្រដាសរ៉ាម កាសែត ទស្សនាវដ្តី ក្រដាសរឹង (កាតុង)
៣.២-២	តើអ្នកញែកសម្ភារដែលអាចកែច្នៃឡើងវិញដែរឬទេ?	ញែកដបផ្លាស្ទិក PET កំប៉ុងភេសជ្ជៈ ដបកែវ និងវត្ថុផ្ទុកដទៃទៀតជាផ្នែកៗ រួចធ្វើការកែច្នៃឡើងវិញនៅពេលមានលទ្ធភាព។
៣.២-៣	តើអ្នកប្រើការថតចម្លងទាំងសងខាងដែរឬទេ?	ក្រដាសតែមួយចូលក្នុងម៉ាស៊ីនថតចម្លង
៣.២-៤	តើអ្នកកាត់បន្ថយការវេចខ្ចប់នៅក្នុងឃ្លាំង ឬហាងកាដូដែលបិតការបរិវេណរបស់អ្នកដែរឬទេ?	ជំរុញឲ្យភ្ញៀវយកចង់យាមមកផ្ទាល់ ហើយប្រសិនបើគ្មាន ផ្តល់ចង់ដែលផលិតពីអ្នកស្រុកហើយមិនមែនជាផ្លាស្ទិក។
៣.២-៥	តើអ្នកចៀសវាងមិនលក់ ធ្វើពាណិជ្ជកម្ម ឬតាំងបង្ហាញវត្ថុប្រវត្តិសាស្ត្រនិងបុរាណ រៀបរយលែងតែទទួលការអនុញ្ញាតពីច្បាប់ក្នុងស្រុកនិងច្បាប់អន្តរជាតិដែរឬទេ?	ពិនិត្យមើលវត្ថុសិល្បៈទាំងអស់នៅក្នុងទីតាំងអគារដែលជាកម្មសិទ្ធិស្របច្បាប់។

៣). ទីតាំងទាំងមូល

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
៣.៣	តើអ្នកមានផែនការគ្រប់គ្រងសំណល់រឹង ហើយតើបានអនុវត្តឬទេ?	ព្រែកនិងចោល អំពូលម៉ែត្រ, អំពូល LED មូល, ថ្ម ពិល បានត្រឹមត្រូវ។ ចោលទូទឹកកក និង ម៉ាស៊ីន សម្រួលសីតុណ្ហភាព (HVACs) ត្រឹមត្រូវតាមរយៈ និស្សារណកម្ម HCFC។
៣.៤	តើការផ្តល់ប្រព័ន្ធអនាម័យជាមូលដ្ឋានរបស់ អ្នកមិនបំពុលបរិស្ថានឬយ៉ាងណា?	មិនបង្កឲ្យមានផលប៉ះពាល់ដោយសារសំណល់សេស សល់ចំពោះបរិស្ថាននិងអ្នកស្រុកក្នុងតំបន់។

IV. ថាមពលនិងទឹក

១). ប្រភពកម្ដៅ/ការផ្ទេរកម្ដៅ

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
៤.១-១	តើអ្នកផលិតទឹកក្ដៅនិង/ឬថាមពលដោយវិធី ធម្មជាតិនិងប្រភពជាជម្រើសដូចជាពន្លឺព្រះ អាទិត្យ, ខ្យល់, វារី និងថាមពលចំហាយទឹក ឬយ៉ាងណា?	រាយបញ្ជីវិធីសាស្ត្រក្នុងការទាញយកថាមពលដែល មិនមែនជាម៉ាស៊ីនប្រើឥន្ធនៈ។
៤.១-២	តើប្រភេទប្រភពធនធានថាមពលរបស់អ្នក បិតក្នុងសូចនាករព្រមទាំងរៀបចំជាជំហាន ក្នុងការកាត់បន្ថយតម្រូវការទាំងមូលដែរ ឬទេ?	បង្ហាញភាគរយតម្រូវការជាមួយរបៀបជាមួយថាមពល ធម្មជាតិ/ជាជម្រើសទៅតាមប្រភពនិងប្រភេទ។ រាយ ឈ្មោះវិធីសាស្ត្រដែលកំពុងប្រើដើម្បីកាត់បន្ថយតម្រូវ ការជាមួយ។
៤.១-៣ ជម្រើស	តើអ្នកធ្វើការវាស់វែងបែបការពារចំពោះផល ប៉ះពាល់អវិជ្ជមានក្នុងការផ្តល់សេវាថាមពល បែបមូលដ្ឋានដល់សហគមន៍ក្បែរខាងដែរ ឬទេ?	ប្រៀបធៀបតម្រូវការមធ្យមជាមួយអ្នកជិតខាង ឬ ប្រើ ទិន្នន័យរដ្ឋ/តំបន់ដែលមានសម្រាប់មនុស្សម្នាក់ៗ ឬ តំបន់នីមួយៗ។

២). (HVACs (ម៉ាស៊ីនកម្ដៅ, ម៉ាស៊ីនស្រូបខ្យល់ និងម៉ាស៊ីនត្រជាក់)

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
ទូទាំងអគារ		
៤.២-១	តើអ្នកព្យាយាមធ្វើឲ្យប្រសើរឡើងអាំងសូឡង់ ក្នុងអគារដែរឬទេ?	ដំឡើងទ្វារពីរជាន់ ទ្វារបង្វិល កញ្ចក់ពីរជាន់ បង្អួច កញ្ចក់ហូត ជញ្ជាំង/ដំបូលមានរុក្ខជាតិដុះលើ។
៤.២-២	តើអ្នកកំណត់សីតុណ្ហភាពបន្ទប់នៅក្នុង ការិយាល័យនិងខាងក្រោយផ្ទះដោយការ គ្រប់គ្រងលើកម្ដៅ ចរន្តខ្យល់ និង ម៉ាស៊ីន ត្រជាក់តាមសេចក្ដីណែនាំថ្នាក់ជាតិដែរឬទេ?	ខ. អគារសាធារណៈនៅជប៉ុន សីតុណ្ហភាព ២៨°C នៅរដូវក្ដៅ ២៤°C នៅម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ២៥°C នៅលាវនិងថៃ។
បន្ទប់ភ្ញៀវ		
៤.២-៣ ជម្រើស	តើបន្ទប់ភ្ញៀវនីមួយៗមានប្រព័ន្ធគ្រប់គ្រងលើ ម៉ាស៊ីនត្រជាក់/កម្ដៅឬទេ?	ទែម៉ូស្តាតត្រូវបានដំឡើងនៅគ្រប់បន្ទប់។

៣). ពន្លឺ

	លក្ខណៈវិនិច្ឆ័យ AESA	សូចនាករការប្រតិបត្តិ
៤.៣-១	តើអ្នកបានប្តូរអំពូលធម្មតាទៅប្រើអំពូល CFL ឬ LED ដែរឬទេ?	<ul style="list-style-type: none"> • ដំឡើងអំពូល CFL ឬ LED ក្នុងចំនួនច្រើនជាង ២០% (បានចូលរួម) • ដំឡើងអំពូល CFL ឬ LED ក្នុងចំនួនច្រើនជាង ៨០% (ជាប់)
៤.៣-២ ជម្រើស	តើអ្នកមានប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិដើម្បីកាត់បន្ថយតម្រូវការថាមពលនៅក្នុងបន្ទប់ភ្ញៀវឬទេ?	ឧបករណ៍សាមញ្ញសម្រាប់បិទតម្រូវការថាមពល ឬប្រព័ន្ធគ្រប់គ្រងដោយដៃសម្រាប់បុគ្គលិកនៅនឹងកន្លែង ។
៤.៣-៣	តើអ្នកមានសិនស៊ីពន្លឺ សិនស៊ីតាមដានមនុស្ស និង/ឬ នាឡិកាបិទបើកស្វ័យប្រវត្តិនៅក្នុងទីសាធារណៈដែរឬទេ?	រាយចំនួននិងទីកន្លែងដែលមានដំឡើងសិនស៊ី។

៤). ផ្សេងៗទៀតដែលពាក់ព័ន្ធលើការសន្សំថាមពល

	លក្ខណៈវិនិច្ឆ័យ AESA	សូចនាករការប្រតិបត្តិ
៤.៤-១	តើអ្នកជួលជួលថែទាំបរិក្ខារទាំងអស់ទៅតាមពេលវេលាដើម្បីជំរុញការសន្សំថាមពលឬទេ?	កាលបរិច្ឆេទការថែទាំត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌ

៥). ការកាត់បន្ថយ CO2

	លក្ខណៈវិនិច្ឆ័យ AESA	សូចនាករការប្រតិបត្តិ
៤.៥-១	តើអ្នកវាស់ គណនា និងកាត់បន្ថយរាល់កន្លែងដែលអាចធ្វើបាននូវចំនួនការបំភាយឧស្ម័នផ្ទះកញ្ចក់ពីបរិក្ខាររបស់អ្នកពីតម្រូវការថាមពលដោយប្រើការប្រៀបធៀបប្រចាំឆ្នាំដែលអ្នកបានកំណត់ដែរឬទេ?	រាយឈ្មោះប្រភពដែលបំភាយឧស្ម័នផ្ទះកញ្ចក់ និងវាស់ចំនួនតាមដែលធ្វើបាន ខ. អគ្គិសនី ហ្គាស ប្រេង បរិមាណសំណល់ (ដែលត្រូវដឹកចេញ) រួចប្រៀបធៀបជាមួយឆ្នាំ និង/ឬ ខែចាស់ដើម្បីកាត់បន្ថយវា។ ប្រសិនបើអាច គណនាការបំភាយឧស្ម័នផ្ទះកញ្ចក់ដូចជា CO2 សម្រាប់ភ្ញៀវម្នាក់ៗក្នុងមួយខែ/ឆ្នាំ។
៤.៥-២	តើអ្នកអនុវត្តគោលការណ៍គ្រប់គ្រងនិងកំណត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាវិធីសម្រាប់ជោគជ័យក្នុងការធ្វើឲ្យមានតុល្យភាពអាកាសធាតុដែរឬទេ?	រាយគោលការណ៍និងសកម្មភាពដែលបានធ្វើ។
៤.៥-៣	តើអ្នកស្វែងរកការកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងជំរុញមធ្យោបាយបរិសុទ្ធនិងមានប្រសិទ្ធភាពជាងមកជំនួសដល់អតិថិជន នយោជិក អ្នកផ្គត់ផ្គង់ និងនៅក្នុងប្រតិបត្តិការខ្លួនឯងផ្ទាល់ដែរឬទេ?	បង្កើតបញ្ជីសារពើភណ្ឌមធ្យោបាយធ្វើដំណើរដែលជាកម្មសិទ្ធិផ្គត់ផ្គង់ពីនយោជិក អ្នកផ្គត់ផ្គង់ ។ល។ ដើម្បីជួយផ្លាស់ប្តូរទៅកាន់មធ្យោបាយធ្វើដំណើរដែលបរិសុទ្ធជាង។

៦). ការសន្សំសំចៃទឹក

	លក្ខណៈវិនិច្ឆ័យ AESA	សូចនាករការប្រតិបត្តិ
៤.៦-១	តើអ្នកមាននិយ័តករសម្អាតទឹក, ក្បាលផ្កាឈូកសន្សំទឹក រ៉ូប៊ីណេប្រើសិនស៊ី ។ល។ ដាក់ដំឡើងសម្រាប់ការសន្សំសំចៃទឹកឬទេ?	បង្កើតបញ្ជីសារពើភណ្ឌរាល់ច្រកបញ្ចេញទឹក រួមទាំងរ៉ូប៊ីណេ ក្បាលទឹកផ្កាឈូក បង្កន់ចុចទឹក ដោយមានការវាស់វែងជាម៉ែត្រគូប/នាទី ឬ ពេលចុចម្តងដើម្បីតាមដានពីតម្រូវការ។

៤.៦-២	ទឹកអ្នកប្រើប្រាស់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកសំណល់ឬទឹកប្រព្រឹត្តិកម្មទឹកសំណល់ដែរឬទេ?	បានស្ថានមើលបរិមាណទឹកសំណល់ដែលត្រូវបានប្រើឡើងវិញ។
៤.៦-៣	តើអ្នកត្រងទឹកភ្លៀងទុកប្រើសម្រាប់កន្លែងដែលអនុញ្ញាតដែរឬទេ?	បានស្ថានបរិមាណទឹកដែលបានត្រង។ (សិទ្ធិប្រើមិនអាចប្រើទឹកភ្លៀងបានទេ)
៤.៦-៤	តើអ្នកបានវាស់វែងការប្រើប្រាស់ទឹកពីគ្រប់ប្រភពឬទេ?	ធ្វើបញ្ជីនិងវាស់វែងរាល់តម្រូវការទឹកពីគ្រប់ប្រភពនិងបរិមាណរបស់វា សុំធ្វើប្រចាំខែ។
៤.៦-៥	តើរាល់ប្រភពទឹករបស់អ្នកបានចុះក្នុងសូចនាករដែរឬទេ?	សុំបង្ហាញពីប្រភពទឹកជំនួសដែលអ្នកអាចប្រើបាន។
៤.៦-៦	តើអ្នកមិនបង្កគ្រោះថ្នាក់ក្នុងការផ្តល់សេវាកម្មទឹកក្នុងកម្រិតមូលដ្ឋានទៅដល់សហគមន៍ជិតខាងទេឬយ៉ាងណា?	តម្រូវការទឹកមិនបង្កផលអវិជ្ជមានដល់ប្រជាជនក្នុងតំបន់។

V. ការងារបែតង/គីមី/អនាមិក

១). ការងារបែតង

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
ការផ្គត់ផ្គង់តម្រូវការដែលអាចកើតមាន		
៥.១. តើអ្នកមានគោលនយោបាយចំពោះការងារទំនិញដោយចីរភាព និងវាស់វែងភាគរយដែរឬទេ?		៨០% នៃទំនិញដូចតទៅនេះមានលក្ខណៈភាគរយបរិស្ថាន ។
៥.១.១	ក្រដាសរ៉ាម	
៥.១.២	ក្រដាសអនាម័យ	
៥.១.៣	ក្រដាសបិទចំណាំ និង ស្រោមសំបុត្រ	
៥.១.៤	សម្ភារការិយាល័យដទៃទៀត	ក្រដាសបង្កន់ ប៊ិក ឯកសណ្ឋានបុគ្គលិក ។ល។ រាល់ចំណុចដែលអាចកើតមាន។
៥.១.៥	ចុល្លូលិខិត/កាតាឡុក	
តម្រូវការរយៈពេលវែង		
តើអ្នកមានគោលនយោបាយនិងការវាស់វែងចំពោះការងារទំនិញទាំងនេះតិចជាង ៥០% ដែលមានលក្ខណៈភាគរយបរិស្ថានដែរឬទេ?		បង្កើតគោលនយោបាយចំពោះការងារទំនិញដោយចីរភាព និងវាស់វែងភាគរយ។
៥.១.៦	របៀបន្តសម្រាប់ក្រុមហ៊ុន	
៥.១.៧	កុំព្យូទ័រ ម៉ាស៊ីនចតចម្លង ម៉ាស៊ីនព្រីន និងបរិក្ខារការិយាល័យផ្សេងទៀត។	
៥.១.៨	ទូទឹកកកក្នុងបន្ទប់ភ្ញៀវ	
៥.១.៩	ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនសម្រួលខ្យល់ និងម៉ាស៊ីនត្រជាក់	
៥.១.១០	ទូទស្សន៍ក្នុងបន្ទប់ភ្ញៀវ បំពង់កាហ្វេ កំសៀវអគ្គិសនី	
ដៃគូពាណិជ្ជកម្ម		
៥.១.១១	តើអ្នកជំរុញឱ្យដៃគូពាណិជ្ជកម្មផ្គត់ផ្គង់ផលិតផលនិងសេវាកម្មដែលមានលក្ខណៈភាគរយបរិស្ថាន និង/ឬ ពាណិជ្ជកម្មស្មើភាពគ្នាឬទេ?	រាយបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់និងច្រវាក់តម្លៃដោយមានការពិពណ៌នាពីការជំរុញរបស់អ្នក។

៥.១.១២	តើអ្នកសំណូមពរដៃគូពាណិជ្ជកម្មឲ្យពន្ធត់ម៉ាស៊ីនឡានឬប្រើឡានដែលមានចំហេះតិចដែរឬទេ?	រាយឈ្មោះដៃគូពាណិជ្ជកម្មនិងកំណត់ត្រាចំនួនដងដែលអ្នកបានស្នើព្រមទាំងលទ្ធផល។
៥.១.១៣ ជម្រើស	តើអ្នកពិភាក្សាពីទម្ងន់ផ្ទុក ការចំណាយពេលដឹកជញ្ជូននិងការប្រើផ្លូវជាមួយអ្នកដឹកទំនិញដើម្បីឲ្យមានប្រសិទ្ធភាពជាងមុនដែរឬទេ?	ស្វែងរកផ្លូវដឹងជញ្ជូនជាទម្លាប់និងពេលវេលាដើម្បីចៀសវាងការចំណាយពេល និងសំណូមពរឲ្យមានប្រសិទ្ធភាពជាងមុន។
៥.១.១៤	តើអ្នកណែនាំភ្ញៀវឲ្យប្រើមធ្យោបាយធ្វើដំណើរសាធារណៈនៅកន្លែងដែលមានដែរឬទេ?	ផ្តល់ព័ត៌មានពីការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។
៥.១.១៥	តើអ្នកផ្តល់អាទិភាពលើការទិញផលិតផលនិងសេវាកម្មក្នុងស្រុកពេលដែលមានដែរឬទេ?	រាយបញ្ជីទំនិញនិងសេវាកម្មដែលមានតាមរដូវកាលដើម្បីចាត់អាទិភាព។
៥.១.១៦	តើអ្នកគាំទ្រសហគ្រិនក្នុងតំបន់ និង សហគ្រាសសង្គមក្នុងការផលិតនិងលក់ផលិតផលនិងសេវាកម្មចិរិយាដែលផ្តល់លើវប្បធម៌និងសភាពធម្មជាតិនៃតំបន់នោះដែរឬទេ?	រាយឈ្មោះនិងការពិពណ៌នាពីសហគ្រិន និង សហគ្រាសដែលអ្នកគាំទ្រ។

២). គីមី, ភាពបែកខ្ញែក

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
៥.២.១	តើអ្នកកម្រិតការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និង ជីគីមី និងជុំវិញឲ្យប្រើវិធីធម្មជាតិជំនួសវិញឬទេ?	ប្រសិនបើមាន រាយបញ្ជីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និង ជីគីមី និង ផលិតផលជំនួស។
៥.២.២	តើអ្នកកម្រិតការប្រើម្សៅសាប៊ូ ផលិតផលសម្អាត គីមីសម្រាប់សម្អាត ថ្នាំលាបអគារ ថ្នាំសម្លាប់មេរោគក្នុងអាងទឹក ឬ ឲ្យប្រើផលិតផលដែលមានលក្ខណៈភាគរៈបរិស្ថានឬយ៉ាងណា?	រាយបញ្ជី ម្សៅសាប៊ូ ផលិតផលសម្អាត គីមីសម្រាប់សម្អាត ថ្នាំលាបអគារ ថ្នាំសម្លាប់មេរោគក្នុងអាងទឹក និង ផលិតផលជំនួស។
៥.២.៣ ជម្រើស	តើអ្នកត្រងទឹកភ្លៀងប្រើប្រាស់នៅកន្លែងអ្នកឬទេ?	ពីដំបូល ទទឹកភ្លៀង លានចតរថយន្ត ។ល។ ទៅស្រះឬអាង។
៥.២.៤	តើអ្នកចូលរួមក្នុងកម្មវិធីការពារបរិស្ថាននៅក្នុងតំបន់ដោយផ្ទាល់ឬប្រយោល ព្រមទាំងផ្តល់ឱកាសដល់អតិថិជនចូលរួមដែរឬទេ?	ខ. ការសម្អាតឆ្នេរ ការដាំស្ពាន់ព្រៃឡើងវិញ ការអភិរក្សធនធានធម្មជាតិ។

VI. ការថែទាំបរិស្ថាន

១). អេកូទេសចរណ៍

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
៦.១.១	តើអ្នកផ្តល់កម្មវិធីអេកូទេសចរណ៍ឬទេ?	មគ្គុទេសក៍ខ្លួនឯង/មគ្គុទេសក៍មូលដ្ឋាន/មគ្គុទេសក៍ពីខាងក្រៅ
៦.១.២	តើអ្នកផ្តល់សកម្មភាពដើម្បីសិក្សាពីធម្មជាតិវប្បធម៌ ប្រវត្តិសាស្ត្រ ។ល។ នៅក្នុងតំបន់ដែរឬទេ?	មគ្គុទេសក៍ខ្លួនឯង/មគ្គុទេសក៍មូលដ្ឋាន/មគ្គុទេសក៍ពីខាងក្រៅ

៦.១.៣	តើអ្នកមានយន្តការធ្វើឲ្យប្រសើរឡើងចំពោះគុណភាពកម្មវិធីពន្យល់បកស្រាយដែរឬទេ?	ពិពណ៌នាពីវិធីធ្វើឲ្យប្រសើរឡើង ខ. អញ្ជើញអ្នកស្រាវជ្រាវសម្រាប់ព័ត៌មានបន្ថែម, ទៅទស្សនាភាគីផ្សេងទៀតដែលផ្តល់សេវាស្រដៀងគ្នា។
៦.១.៤	តើអ្នកប្រើសម្ភារៈអាហារដែលអាចប្រើឡើងវិញបាន ធ្វើពីវត្ថុចីរភាពក្នុងពេលដំណើរកម្សាន្តឬទេ?	មិនប្រើភាគនីមួយៗដែលប្រើបានតែម្តង។ ខ. ឫស្សី និង ឈើ...

២). ការថែទាំបរិវេណជុំវិញ

	លក្ខណៈវិនិច្ឆ័យ AESA	សូចនាករការប្រតិបត្តិ
៦.២.១	តើអ្នកមានប្រព័ន្ធបំភ្លឺដែលមិនរំខានឬទាក់ទាញចំពោះសត្វក្រីចរដែរឬទេ?	ភ្លើងមិនបាំងជះឡើងលើ មានរាំងននប្តូរនាំងក្រាស់នៅចំណុចចំហដូចជាបង្អួចជាដើម។
៦.២.២	តើទេសភាព/រុក្ខជាតិនៅកន្លែងរបស់អ្នកជារុក្ខជាតិក្នុងស្រុក? តើអ្នកគ្រប់គ្រងលើប្រភេទដែលរុក្ខរានឬប្រភេទនាំចូលដែរឬទេ?	រាយឈ្មោះរុក្ខជាតិទាំងអស់នៅកន្លែងរបស់អ្នក ជាពិសេសគឺប្រភេទរុក្ខរានឬប្រភេទនាំចូល ដែលត្រូវការផែនការគ្រប់គ្រង។
៦.២.៣	តើអ្នកមានផែនទីបង្ហាញទិសឬវិធានការណ៍ចំពោះការឲ្យចំណីសត្វព្រៃដែលស្របតាមផែនទីបង្ហាញទិសថ្នាក់ជាតិនិងអន្តរជាតិដែរឬទេ?	គ្មានការឲ្យចំណីសត្វព្រៃ ប៉ុន្តែប្រសិនបើមាន ដើម្បីទាក់ទាញសត្វ ត្រូវមានច្បាប់/វិធានការណ៍ដើម្បីកម្រិតផលប៉ះពាល់អវិជ្ជមាន។
៦.២.៤ ជម្រើស	តើអ្នកមានច្បាប់ដែលចងក្រងបានល្អសម្រាប់ការបណ្តើរសត្វចិញ្ចឹម ស្របនឹងច្បាប់ជាតិនិងអន្តរជាតិដែរឬទេ?	សត្វចិញ្ចឹមត្រូវបានអនុញ្ញាតឲ្យចូលក្នុងទីតាំងអគារនៅពេលណាមានច្បាប់គ្រប់គ្រងត្រឹមត្រូវដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។
៦.២.៥	តើអ្នកធានាថាការដកហូតសត្វព្រៃមកបរិភោគ បង្ហាញ លក់/ជួញដូរ គឺជាសកម្មភាពកម្រិតក្នុងច្បាប់ដែលស្របតាមច្បាប់ជាតិនិងអន្តរជាតិ ដើម្បីធានាការដកហូតមាននិរន្តរភាព?	រាយបញ្ជីសត្វដែលត្រូវដកហូតព្រមទាំងគោលបំណងដកហូត ដើម្បីធានាពីចំនួនគ្មានហានិភ័យរបស់វា។
៦.២.៦	តើអ្នកធានាថាគ្មានប្រភេទសត្វត្រូវចាប់ក្រុងចង ឬ បង្កាត់ រៀបរយលើសកម្មភាពដែលមានក្នុងច្បាប់ត្រឹមត្រូវ ក្នុងច្បាប់ជាតិនិងអន្តរជាតិ ហើយសំណាកសត្វដែលមានជីវិតគឺអាចទុកបានសម្រាប់តែស្ថាប័នដែលមានការអនុញ្ញាតទាំងនោះ ដោយមានរៀបចំកន្លែងទុកដាក់និងថែទាំត្រឹមត្រូវសម្រាប់ពួកវា?	ការទុកដាក់ ថែទាំ និងការផ្ទេររាល់សត្វព្រៃនិងសត្វស្រុកត្រូវមានកម្រិតស្តង់ដារសុខុមាលភាពសត្វខ្ពស់បំផុត។
៦.២.៧	តើអ្នកអនុវត្តតាមផែនទីបង្ហាញទិសដែលបានបង្កើតឡើង ឬ ក្រមប្រតិបត្តិសម្រាប់រាល់ការចូលទៅទស្សនាតំបន់ វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និង បំពេញតម្រូវចិត្តភ្ញៀវឲ្យបានជាអតិបរមាដែរឬទេ?	ប្រើផែនទីបង្ហាញទិសដែលបានបង្កើតឡើង/ក្រមប្រតិបត្តិដែលបានប្រើទំលំទូលាយហើយ។
៦.២.៨	តើអ្នកបរិច្ចាគដល់ការការពារ ថែរក្សា និងការធ្វើឲ្យប្រសើរឡើងចំពោះទ្រព្យសម្បត្តិក្នុង	រាយបញ្ជីសកម្មភាពទាំងអស់ដោយមានការពិពណ៌នាពីភាគទានរបស់អ្នក។

	តំបន់ ទីតាំង និង ប្រពៃណី ប្រវត្តិសាស្ត្រ បុរាណសាស្ត្រ វប្បធម៌ ក៏ដូចជាភាពអស្ចារ្យនៃ ជំនឿដែរឬទេ?	
៦.២.៩	តើបរិច្ចាគដល់ការគ្រប់គ្រងការអភិរក្សដែល ត្រឹមត្រូវដើម្បីគាំទ្រដល់ជីវៈចម្រុះដែលមាន ស្រាប់នៅក្នុងដីរបស់អ្នកដែរឬទេ?	រាយបញ្ជីប្រព័ន្ធថិរភាពបែបសន្តនិយមដើម្បីគាំទ្រដល់ ជីវៈចម្រុះដែលមានស្រាប់ ដោយមិនកម្រិតត្រឹមការ បរិច្ចាគជាលុយ ឬ នាំប្រភេទក្នុងស្រុកចូលមកនោះ ទេ។
៦.២.១០	តើអ្នកធានាទៅថាការធ្វើអន្តរកម្មជាមួយសត្វ ព្រៃមិនបង្កជាហេតុអវិជ្ជមានដល់ការរស់រាន និងអាកប្បកិរិយាសត្វនៅក្នុងព្រៃ?	រាយបញ្ជីសកម្មភាពពាក់ព័ន្ធអន្តរកម្មនឹងសត្វព្រៃ ព្រម ទាំងសកម្មភាពដែលបានធ្វើសម្រាប់កាត់បន្ថយហេតុ អវិជ្ជមាន។
៦.២.១១	តើអ្នកចៀសវាងការរំខានដល់ប្រព័ន្ធអេកូឡូ- ស៊ីធម្មជាតិ រួមទាំងអន្តរកម្មជាមួយសត្វព្រៃ ដើរដោយសេរី ដោយគិតបញ្ចូលទាំងផលប៉ះ ពាល់ជារួមណាមួយក៏ដោយដែរឬទេ?	រាយបញ្ជីសកម្មភាពពាក់ព័ន្ធអន្តរកម្មនឹងប្រព័ន្ធអេកូឡូ ស៊ីធម្មជាតិ ព្រមទាំងសកម្មភាពដែលបានធ្វើសម្រាប់ កាត់បន្ថយការរំខាន។
៦.២.១២	តើអ្នកព្យាយាមស្តារឡើងវិញ ឬ ផ្តល់សំណង ដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលរងការ រំខានដែរឬទេ?	រាយបញ្ជីសកម្មភាពពាក់ព័ន្ធនឹងការស្តារឡើងវិញ ឬ ការផ្តល់សំណង ព្រមទាំងលទ្ធផល។
៦.២.១៣	តើអ្នកអនុវត្តការកាត់បន្ថយការបំពុលពី សំឡេង ពន្លឺ ភាពរឹងស្ងួត ការសឹករិចរិល ការ ខូចខាតស្រទាប់អូហ្សូន ព្រមទាំងការបំពុលដី និងខ្យល់ដែរឬទេ?	រាយបញ្ជីសកម្មភាពដែលកំពុងអនុវត្តសម្រាប់ការកាត់ បន្ថយ។

៣). ការចូលរួមរបស់សហគមន៍

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
៦.៣.១	តើអ្នកផ្តល់ឱកាសការងារនិងការអភិវឌ្ឍខ្លួន ស្មើគ្នាសម្រាប់អ្នកស្រុកដែរឬទេ?	ដោយគ្មានការរើសអើងលើ ភេទ ជាតិសាសន៍ ជំនឿ ពិការភាព ឬ ក្នុងទម្រង់ដទៃទៀត។
៦.៣.២	តើអ្នកផ្តល់ផលប្រយោជន៍ខ្លះៗត្រឡប់ទៅឲ្យ សហគមន៍មូលដ្ឋាន ឬ សម្រាប់កិច្ចការពារ បរិស្ថានណាមួយដែរឬទេ?	ខ. គម្រោងស្តីពីផលប៉ះពាល់ដោយការប្រែប្រួល អាកាសធាតុ និង ការអភិរក្សក្នុងតំបន់។
៦.៣.៣	តើក្រុមប្រតិបត្តិ ឬ ផែនទីបង្ហាញទិសដែល បានព្រមព្រៀងគ្នាមានដាក់ឲ្យប្រើសម្រាប់ការ គ្រប់គ្រងនិងការផ្សព្វផ្សាយសកម្មភាពនៅក្នុង សហគមន៍មូលដ្ឋានឬជនជាតិដើមភាគតិច ដែរឬទេ?	ខ. ការយល់ព្រមពីសហគមន៍ឲ្យហែលទឹកស្ទឹង/ទន្លេ ដែលសហគមន៍ជនជាតិដើមភាគតិចប្រារព្ធពិធី សាសនា ។
៦.៣.៤	តើអ្នកឲ្យសហគមន៍ចូលរួមក្នុងការអនុវត្ត ដោយចីរភាពដែរឬទេ?	ក្រុមប្រតិបត្តិត្រូវបានបង្កើតឡើងដោយមានការចូលរួម យល់ព្រមពីសហគមន៍។
៦.៣.៥	តើអ្នកធានាថាការប្រើប្រាស់សម្រាប់ជីវភាព របស់អ្នកស្រុក (ទោះសកម្មភាពអ្នកក៏ដោយ) រួមទាំងដីធ្លីនិងការប្រើធនធានរ៉ាំរ៉ាជាតិ ការប្រើ ប្រាស់ផ្លូវ ការដឹកជញ្ជូននិងទីជម្រកដែរឬទេ?	ខ. ឆ្នេរនៅមុខសណ្ឋាគារមិនត្រូវបានរាំងខ្ទប់មិនឲ្យ មានការឆ្លងកាត់ទៅកាន់ឆ្នេរសាធារណៈជាដើម។

៤). ថាមពល

	លក្ខណៈវិនិច្ឆ័យ AESA	សូចនាករការប្រតិបត្តិ
៦.៤.១	តើអ្នកធ្វើបញ្ជីសារពើភណ្ឌបរិក្ខារដែលត្រូវការថាមពលនៅក្នុងកន្លែងរបស់អ្នកដែរឬទេ?	ធ្វើបញ្ជីបរិក្ខារដែលត្រូវប្រើថាមពលនៅតាមបន្ទប់/អនុអគារ/អគារ/សួន។
៦.៤.២	តើអ្នកវាស់វែងបរិមាណថាមពលដែលបានប្រើទៅតាមការប្រើសម្ភារនីមួយៗដែរឬទេ?	វាស់ថ្លឹងការប្រើថាមពលសរុបនិងដាក់លាក់ទៅតាមបរិក្ខារដែលប្រើច្រើន ឧ. ទូទឹកកក/ទូក្លាសេ ដែលប្រើ ២៤/៧, ម៉ាស៊ីនត្រជាក់, ក្បាលបូមទឹក។
៦.៤.៣	តើអ្នករក្សាការកាត់ត្រានិងការវាស់ថ្លឹងពីការប្រើប្រាស់ថាមពលនៃបរិក្ខាររបស់អ្នកឬទេ?	វាស់ថ្លឹងប្រចាំខែប្រសិនបើអាច ហើយរក្សាទុកតាមដាននិន្នាការរបស់វា។
៦.៤.៤	តើអ្នកមានគម្រោងសកម្មភាពសន្សំថាមពលដែលរឹងមាំនិងមានគោលដៅបង្កើនការប្រើប្រាស់ថាមពលកើតឡើងវិញ ហើយអនុវត្តវាដែរឬទេ?	យោងតាមកំណត់ត្រាការវាស់ថ្លឹង បង្កើតគម្រោងសន្សំថាមពលហើយអនុវត្តវា។
៦.៤.៥	តើតាមដាននិងបញ្ជាក់ការសន្សំថាមពលដែលជោគជ័យដោយការអនុវត្តគម្រោងសកម្មភាពដែរឬទេ?	បញ្ជាក់ការសន្សំដែលសម្រេចបានប្រសិនបើការកាត់ត្រានៅនឹងគម្រោង។

៥). ការរចនា, ការរើសរើសទីតាំង, ការសាងសង់ និង ការប្រតិបត្តិ

	លក្ខណៈវិនិច្ឆ័យ AESA	សូចនាករការប្រតិបត្តិ
៦.៥.១	តើការប្រើប្រាស់ដីស្របតាមប្រព័ន្ធកំណត់ទីតាំងក្នុងតំបន់ ព្រមទាំងច្បាប់តំបន់ការពារនិងបិតិកភណ្ឌដែរឬទេ?	ពិនិត្យជាមួយស្ថាប័នរដ្ឋដើម្បីភាពសមស្រប។
៦.៥.២	តើការរចនា, ការរើសទីតាំង, ការសាងសង់, ការជួសជុល, ការប្រតិបត្តិ និងការកម្ទេចចោល ស្របទៅតាមប្រព័ន្ធកំណត់ទីតាំងក្នុងតំបន់, ច្បាប់ និងវិធានដែលពាក់ព័ន្ធនឹងតំបន់ការពារតំបន់រើស ដោយរួមទាំងការគិតគូរដល់បិតិកភណ្ឌដែរឬទេ?	ពិនិត្យជាមួយស្ថាប័នរដ្ឋដើម្បីភាពសមស្រប។
៦.៥.៣	តើការគ្រោងសំណង់របស់អ្នក ការរើសទីតាំង ការរចនា និងការជួសជុលផ្អែកលើសមត្ថភាពនិងបូរណភាពនៃធម្មជាតិ និងបិតិកភណ្ឌវប្បធម៌នៅជុំវិញដែរឬទេ?	ពិនិត្យមើលដើម្បីចៀសវាងថាជាតុនីមួយៗមិនគម្រាមកំហែងដល់សមត្ថភាពនិងបូរណភាព។
៦.៥.៤	តើការសាងសង់សំណង់របស់អ្នក ការរើសទីតាំង ការរចនា ការកម្ទេចចោល ផ្អែកលើគោលការណ៍អគារបែតងនិងសមរម្យក្នុងតំបន់ដែរឬទេ?	ការរើសទីតាំងដោយចីរភាព៖ ដំណើរការនេះនឹងសម្រួលដល់ការប្រើប្រាស់ដី និងការអភិវឌ្ឍដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ព្រមទាំងកាត់បន្ថយសំណេរអេកូឡូស៊ីរបស់អគារផងដែរ។ ប្រសិទ្ធភាពថាមពល៖ វិធីនេះផ្តោតទៅលើការបង្កើតនូវគោលដៅអនុវត្តិដែលផ្អែកលើការប្រើប្រាស់ដែលគិតទុកមុន, ការកាន់កាប់ និងប្រតិបត្តិការថាមពលដទៃទៀតចំពោះអគារថ្មីព្រមទាំងគម្រោងជួសជុល។ ប្រសិទ្ធភាពទឹក៖ វិធីនេះបង្ហាញពីតម្លៃនៃការថយចុះ

		<p>នូវតម្រូវការទឹកសាប និងកាត់បន្ថយការកើតនូវទឹកសំណល់តាមរយៈការសម្របសម្រួលទេសភាពសមាហរណកម្មការគ្រងទឹកភ្លៀង ការកែច្នៃទឹកប្រផេះឡើងវិញ និងប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ទឹក។</p> <p>បរិក្ខារអគារ៖ ដោយការប្រើប្រាស់សម្ភារនិងធនធានសំណង់ដែលមាននិរន្តរភាព សម្ភារសំណង់បែតងបានជួយកាត់បន្ថយលើការធ្វើនិស្សារណកម្ម, ដំណើរការ, ការដឹកជញ្ជូន, សំណល់រឹង ព្រមទាំងតម្រូវការ។</p> <p>គុណភាពបរិស្ថានខាងក្នុងល្អ៖ ដំណើរការទាំងនេះបានជួយដល់សហគមន៍ដែលមាននិរន្តរភាពតាមរយៈជាសុភាពខ្យល់និងកម្ដៅក្នុងបន្ទប់, ការគ្រប់គ្រងសំណើម ពន្លឺថ្ងៃ ការគ្រប់គ្រងបរិស្ថានផ្សេងៗដាក់ព្រមទាំងការពារគុណភាពខ្យល់ខាងក្នុងខណៈពេលកំពុងសាងសង់។</p>
៦.៥.៥	តើសំណង់របស់អ្នកផ្តល់ច្រកចេញចូល និងព័ត៌មានច្រកចេញចូលដល់ជនានុជនដែលមានតម្រូវការពិសេសឬទេ?	រាយបញ្ជីប្រភេទមនុស្សដែលប្រហែលជាត្រូវការជំនួយពិសេសនិងព័ត៌មានរបស់ពួកគេ ខ. កៅអីអ្នកពិការ។
៦.៥.៦	តើសំណង់របស់អ្នកឲ្យតម្លៃនិងបញ្ចូលធាតុដើមនៃប្រព័ន្ធនិងសិល្បៈអ្នកស្រុកពីបុរាណស្ថាបត្យកម្ម បិតិកភណ្ឌវប្បធម៌នៅក្នុងប្រតិបត្តិការ ការចនា ការតុបតែងលម្អអាហារ ឬ ហាង ដែរឬទេ?	រាយបញ្ជីធាតុណាដែលបានបញ្ចូលរួមទាំងការពិពណ៌នាផងដែរ។
៦.៥.៧	តើសំណង់របស់អ្នកបានគោរពលើច្បាប់កម្មសិទ្ធិបញ្ញារបស់សហគមន៍មូលដ្ឋានដែរឬទេ?	មូលបទក្នុងតំបន់ដែលប្រើក្នុងសំណង់មិនគម្រាមកំហែងដល់កម្មសិទ្ធិបញ្ញា។

៦). បញ្ជីសកម្មភាពផ្សេងទៀត

លក្ខណៈវិនិច្ឆ័យ AESA		សូចនាករការប្រតិបត្តិ
៦.៦.១	តើអ្នកបង្ហាញនៅក្នុងបន្ទប់ភ្ញៀវ/កន្លែងទូទៅ ឬ ជូនដំណឹងភ្ញៀវពេលមកដល់អំពីធម្មជាតិ និងវប្បធម៌ក្នុងតំបន់, បញ្ហាសុវត្ថិភាព, ការកែច្នៃឡើងវិញ និងការអភិរក្សថាមពលដែរឬទេ?	ពិពណ៌នាបង្ហាញដីដែលអ្នកបង្ហាញឬជូនដំណឹង ខ. បន្ទប់ភ្ញៀវ គេហទំព័រ ពេលមកដល់ដំបូង។
៦.៦.២	តើអ្នកបង្ហាញនៅក្នុងបន្ទប់ភ្ញៀវ/កន្លែងទូទៅ ឬ ជូនដំណឹងភ្ញៀវពេលមកដល់ផែនទីបង្ហាញទិសសមរម្យពេលទៅទស្សនាតំបន់ធម្មជាតិ សហគមន៍មូលដ្ឋាន និងទីតាំងបិតិកភណ្ឌវប្បធម៌ដែរឬទេ?	ពិពណ៌នាបង្ហាញដីដែលអ្នកបង្ហាញឬជូនដំណឹង ខ. បន្ទប់ភ្ញៀវ គេហទំព័រ ពេលមកដល់ដំបូង។
៦.៦.៣	តើអ្នកព្យាយាមចម្អិនអាហារដោយប្រើគ្រឿងផ្សំ/រូបមន្តក្នុងតំបន់ដើម្បីជំរុញការតម្កើងភោជនីយសិល្បៈដែរឬទេ?	ចុះក្នុងមីនុយនូវគ្រឿងផ្សំ/រូបមន្តដែលត្រូវបានគេសរសើរនៅក្នុងតំបន់។ ជូនដំណឹងពីភាគរយនៃគ្រឿងផ្សំ/រូបមន្តដែលផលិតនៅនឹងកន្លែង។
៦.៦.៤ ជម្រើស	តើអ្នកលក់ម្ហូបក្នុងតំបន់ គ្រឿងសិប្បកម្ម និងផលិតផលនៅក្នុងហាងដែរឬទេ?	ប្រសិនបើមាន សូមបង្ហាញភាគរយលើផលិតផលនាំចូល។

៦.៦.៥ ជម្រើស	តើអ្នកមានសេចក្តីថ្លែងការស្របច្បាប់ស្តីពី ផែនទីបង្ហាញទិសរបស់បណ្តាញអេកូ ទេសចរណ៍អាស៊ី (AEN) នៅលើគេហទំព័រ/ ខិត្តបណ្តុំរបស់អ្នកដែរឬទេ?	ទម្រង់មាននៅលើគេហទំព័រ AEN: www.asianecotourism.org
៦.៦.៦	តើអ្នករៀបចំម្ហូបដែលកម្រិតលើគ្រឿងផ្សំ សម្រាប់អ្នកដែលប្រតិកម្មគ្រឿងផ្សំ អ្នកញ៉ាំ បន្លែ ដែលបានជូនដំណឹងជាមុនដែរឬទេ?	រាយឈ្មោះប្រភេទម្ហូបដែលមានតាមតម្រូវការ។

*ដើម្បីឆ្លើយតបទៅនឹងការសាយរបស់ Japan Ecology Association, ស្តង់ដារទទួលស្គាល់ដោយ GSTC, ស្តង់ដារអន្តរជាតិកន្លែង
ស្នាក់នៅដោយចីរភាពផ្នែកបរិស្ថាន (ESAS), បានផ្ទេររាល់សិទ្ធិទាំងអស់មកបណ្តាញអេកូទេសចរណ៍អាស៊ី (AEN) នៅចុងឆ្នាំ២០១៧។ ការ
កែប្រែឡើងវិញនូវស្តង់ដារដើមបានធ្វើឡើងរវាង AEN ដើម្បីបង្ហាញ ១). ការកែប្រែតម្រូវទៅនឹងលក្ខណៈវិនិច្ឆ័យឧស្សាហកម្ម GSTC ដែល
បានធ្វើបច្ចុប្បន្នភាព និង ២). បរិបទរបស់អេកូទេសចរណ៍អាស៊ី និងលុបចោលបរិបទជម្រើសដែលមិនឆ្លើយតបទៅនឹងស្ថានភាពប្រទេសខ្លះនៅអា
ស៊ី។ ក្នុងខណៈពេលលក្ខណៈវិនិច្ឆ័យភាគច្រើនត្រូវបានធ្វើវិសោធនកម្ម លក្ខណៈវិនិច្ឆ័យខ្លះត្រូវបានកែសម្រួលទុកជាជម្រើស ព្រមទាំងដាក់
ស្រមោលនៅក្នុងតារាង។